

បញ្ជីមុខរបរ

ផ្នែកទី១៖ បញ្ជីមុខរបរអាទិភាព (Priority List)

និយមន័យ (Definition)	មុខរបរ (Business)
វិស័យអាទិភាពទី១: ផលិត និងកែច្នៃម្ហូបអាហារ (Food Manufacturing and Processing)	
<p>១. ការផលិត និងកែច្នៃម្ហូបអាហារ គឺជាសកម្មភាពបំប្លែងសារធាតុ ផលិតផលកសិកម្ម ឬរុក្ខជាតិ ដោយកែច្នៃទាំងស្រុង ឬកែច្នៃ បឋមដោយប្រើម៉ាស៊ីន និងហត្ថកម្ម សម្រាប់មនុស្សបរិភោគ ។</p> <p>(Food manufacturing and processing: Is the activity of converting agricultural products or plants by whole processing or primary processing using machinery and handicrafts for human eats.)</p> <p>ឧទាហរណ៍៖ ផលិតដំណាប់ស្វាយ ផលិតខ្នុរក្រៀម ផលិតត្រីខ</p> <p>ផលិតនិស្រួយ។ (Example: Production of mango jam, jack fruit, canned fish, crispy crepes)</p>	<p>១.១. ការផលិត និងកែច្នៃម្ហូបអាហារចេញពីសាច់សត្វ (Production and Processing of Meat)</p> <p>១.១. ការផលិត និងកែច្នៃម្ហូបអាហារចេញពីសាច់សត្វ (Production and Processing of Meat)</p> <p>១.១.១. ផលិតសាច់កំប៉ុងដូចជាត្រីកំប៉ុង សាច់គោកំប៉ុង សាច់ជ្រូកកំប៉ុង (Production of canned fish, canned beef, canned pork)</p> <p>១.១.២. វេចខ្ចប់សាច់សត្វដូចជាសាច់ជ្រូក សាច់គោ សាច់មាន់ សាច់ត្រី (Packing of beef, buffalo, pork, fish)</p> <p>១.១.៣. ផលិតសាច់ក្រៀមដូចជា សាច់ជ្រូកក្រៀម សាច់គោក្រៀម (Production of dry pork, dry beef)</p> <p>១.១.៤. កែច្នៃត្រៀងសមុទ្រដូចជាបង្កង ក្តាម ខ្យង តុំ សារ៉ាយសមុទ្រ (Processing of lobster, crab, snail and seaweed)</p> <p>១.១.៥. ចំរាញ់ខ្លាញ់ចេញពីសាច់សត្វដូចជាខ្លាញ់ជ្រូក ខ្លាញ់ត្រី ខ្លាញ់គោ (Rendering of lard and other edible fat of animal origin)</p> <p>១.១.៦. ផលិតទឹកត្រី (Production of fish sauce)</p> <p>១.១.៧. ផលិតទឹកប្រេងខ្យង (Production of oyster sauce)</p> <p>១.១.៨. កែច្នៃ និងផលិតទឹកដោះគោដូចជាទឹកដោះគោស្រស់ ទឹកដោះគោខាប់ (Processing of raw milk and condensed)</p> <p>១.១.៩. កែច្នៃទឹកមាត់ត្រចៀកកាំ (Processing of bird nest)</p> <p>១.១.១០. កែច្នៃសាច់សត្វគ្រប់ប្រភេទ (Processing all kind of meat)</p> <p>១.២. ការផលិត និងកែច្នៃម្ហូបអាហារចេញពីរុក្ខជាតិ, បន្លែ, ផ្លែឈើ និងគ្រាប់ធញ្ញជាតិ (Production and Processing of Fruit, Veegeatable ang Grains)</p>

- ១.២.១. ផលិតផលដំណាប់ផ្លែឈើដូចជាដំណាប់ស្វាយ ដំណាប់ចេក (Production of mango jam and banana jam)
- ១.២.២. ផលិតផលឈើកំប៉ុងដូចជា ម្សៅកំប៉ុង សាវម៉ារកំប៉ុង (Production of canned fruit, canned longan, canned rambutan)
- ១.២.៣. ផលិតបន្លែកំប៉ុងគ្រប់ប្រភេទ ដូចជា ស្ពៃកំប៉ុង ឆៃថារកំប៉ុង ខ្លឹមជ្រកកំប៉ុង (Production of canned vegetables such as cabbage, beetroot and pickled garlic)
- ១.២.៤. ផលិតផលឈើក្រៀម ដូចជាខ្នុរក្រៀម ដំឡូងក្រៀម ត្រាវក្រៀម ចេកក្រៀម (Production of dry fruits, jack fruit, potatoes, taro, banana)
- ១.២.៥. ផលិតគ្រាប់ធញ្ញជាតិប្រឡាក់ ដូចជាគ្រាប់ចន្ទីប្រឡាក់ សណ្តែកដីប្រឡាក់ (Production of roasting grains, cashews and peanuts)
- ១.២.៦. ផលិតគ្រាប់ធញ្ញជាតិបំពងគ្រប់ប្រភេទ ដូចជាសណ្តែកដីបំពង គ្រាប់ចន្ទីបំពង គ្រាប់ឈូកបំពង គ្រាប់ ផ្កាឈូកវត្តបំពង (Production all kind of fried of grains, peanuts, cashews, lotus seeds and sunflower seeds)
- ១.២.៧. ផលិតគ្រឿងទេស គ្រឿងផ្សំដូចជាម្តេសម៉ត់ ប៊ីចេង អំបិល ទឹកជ្រូលក់ (Production of groceries as chili flakes, MSG, salt and sauce)
- ១.២.៨. ផលិតប្រេងចេញពីបន្លែ ផ្លែឈើឬគ្រាប់ធញ្ញជាតិគ្រប់ប្រភេទដូចជាប្រេងដូងប្រេងអូលីវ ប្រេងគ្រាប់ឈូកវត្ត (Production of oil from fruits, vegetable or grains such as palm oil and olive oil)
- ១.២.៩. ផលិតទឹកផ្លែឈើគ្រប់ប្រភេទ ដូចជា ទឹកប៉ោម ទឹកត្របែក ទឹកកាវ៉ុត ទឹកក្រូច (Production of juice such as apple juice, guava juice, carrot juice and orange juice)
- ១.២.១០. កែច្នៃដោយកិនគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ដូចជា កិនពោត កិនដំឡូង កិនសណ្តែក (លើកលែងតែកិនស្រូវ) (Processing of grain mill as corns, potatoes and beans (except rice))
- ១.២.១១. ផលិតស្ករគ្រប់ប្រភេទ ដូចជាស្ករអំពៅ ស្ករត្នោត ស្ករពោត ស្ករស្លកូឡា (Production of sugar as sugar cane, sugar palm, sugar corn and sugar chocolate)
- ១.២.១២. កែច្នៃ និងវេចខ្ចប់នូវបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ (Processing and packing all kind of fruits, vegetables and grains)
- ១.៣. ផលិតនំ អាហារសម្រន់ និងភេសជ្ជៈផ្សេងៗ (Processing of Snack and Soft Drink)**

	<p>១. ៣.១. ផលិតនំវែចខ្ទប់ផ្សេងៗ ដូចជា នំស្រួយកញ្ចប់ នំទឹកដោះគោ នំកាហ្វេ (Production and packing of crispy cookies, milk cookies and coffee cookies)</p> <p>១. ៣.២. ផលិតប៉ាតេ (Production of steamed pork roll)</p> <p>១. ៣.៣. ផលិតអាហារសម្រន់ផ្សេងៗ ដូចជា គុយទាវ មី សំរាំងវិចវែចខ្ទប់ (Production of snacks such as noodle and sandwich)</p> <p>១. ៣.៤. ផលិតកាដេមីគ្រប់ប្រភេទ ដូចជាកាដេមីសុក្ខា កាដេមីដូង កាដេមីចេក (Production of ice cream such as chocolate ice cream, coconut, banana)</p> <p>១. ៣.៥. ផលិតស្ករគ្រាប់គ្រប់ប្រភេទ ដូចជាស្ករគ្រាប់ដូង ស្ករគ្រាប់កាហ្វេ (Production all kind of coconut sugar, banana, and sugar confectionary)</p> <p>១. ៣.៦. កែច្នៃគ្រឿងសម្រាប់ធុងគ្រប់ប្រភេទ ដូចជា កែច្នៃតែ, កែច្នៃកាហ្វេ ។ល។ (Processing equipment of soft drink such as processing of tea and coffee etc)</p> <p>១. ៣.៧. ផលិតទឹកក្រូច (Production of coke)</p> <p>១. ៣.៨. ផលិតទឹកសុទ្ធ និង ទឹកដី (Production of drinking water and mineral water)</p> <p>១. ៣.៩. ផលិតទឹកកក (Production of ice)</p>
--	---

វិស័យអាទិភាពទី២៖ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ ផ្នែក ឬគ្រឿងបន្លំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត, កែច្នៃកាកសំណល់និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ (Manufacturing of consumer goods, manufacturing of spare parts or assembly to supply for other manufactures, waste recycling and manufacturing of goods serving tourism sectors)

<p>២.១. កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់៖ សំដៅដល់ការផលិតទំនិញប្រើប្រាស់ទូទៅគ្រប់ប្រភេទ (consumer goods)។</p> <p>(Manufacturing of consumer goods: Refers to the production of all general goods (consumer goods).</p> <p>ឧទាហរណ៍៖ ផលិតតុ ទូ ផលិតកៅស៊ូ ផលិតគ្រឿងសំណង់</p> <p>(Example: Production of table, cabinet chair, production of glass, production of construction)</p>	<p>២.១. កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ (Manufacturing of consumer goods)</p> <p>២.១.១. តម្កើងម៉ាស៊ីនព្រោះខ្យល់ (Assembly of machinery for air filter)</p> <p>២.១.២. តម្កើងឧបករណ៍អគ្គិសនីបៃតងផ្សេងៗ ដូចជាផ្ទាំងសូឡា (Sola Panel) និងគ្រឿងអគ្គិសនីដើរដោយខ្យល់ (wind power) (Assembly of electronic for sola panel and wind power)</p> <p>២.១.៣. តម្កើងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ដូចជាផលិតកងអគ្គិសនី ម៉ូតូអគ្គិសនីឆ្នាំងដាំបាយអគ្គិសនី, ទូរទស្សន៍, កុំព្យូទ័រ (Assembly all kind of electronic for production of electric bicycle such as motorcycle, televisions, cooking pot, computer)</p> <p>២.១.៤. តម្កើងកង ម៉ូតូ និងឡានគ្រប់ប្រភេទ (Assembly of bicycle, motorcycle and motor vehicle)</p>
---	---

- ២.១.៥. ផលិតផលិតផលដែលធ្វើចេញពីក្រណាត់ដូចជាសំលៀកបំពាក់ កន្សែង ។ល។
(Production of textile for apparel)
- ២.១.៦. ផលិតផលិតផលដែលធ្វើចេញពីស្បែក ដូចជា ស្បែកជើង កាបូប កាតាប (Production of leather for footwear, bag)
- ២.១.៧. ផលិតគ្រឿងសង្ហារឹមផ្សេងៗ ដូចជា តុ ទូ កៅអី ត្រែ (Production of furniture such as desk, bed, chair, cabinet)
- ២.១.៨. ផលិតសម្ភារៈចេញពីក្រដាស ដូចជាក្រដាសជូតមាត់
ក្រដាសសៀវភៅក្រដាសសម្រាប់ព្រឹត្តិ ។ល។
(Production of pulp, paper, tissue, book)
- ២.១.៩. ផលិតថ្នាំកសិកម្មផ្សេងៗ ដូចជាថ្នាំកំចាត់សត្វល្អិត, ថ្នាំកំចាត់ស្មៅ (Production of pesticides, insecticidal)
- ២.១.១០. ផលិតជីកសិកម្មផ្សេងៗ ដូចជាជីកំប៉ុស ជីគីមី ជីសរីរាង្គ (Production of agricultural fertilizers such as compost, chemical fertilizer, organic fertilizer)
- ២.១.១១. ផលិតសម្ភារៈសំណង់ ដូចជាបង្អួច ទ្វារ អំពូលភ្លើង ឥដ្ឋជញ្ជាំង
ឥដ្ឋកម្រាលបំពង់ទុយេទឹក ផលិតស្តុតបិតទុយេទឹក ការបិតទុយេទឹក ទ្វារ បង្អួច លូ
ថ្នាំលាបផ្ទះ (Production of construction equipment door, window, lamp and tile floor etc.)
- ២.១.១២. ផលិតសម្ភារផ្ទះបាយផ្សេងៗ ដូចជា ចាន ឆ្នាំង ខ្វះ ស្លាបព្រា ចម្អិន (Production of household equipment, plate, pot, pan, spoon, chopsticks)
- ២.១.១៣. សម្ភារតុបតែងផ្ទះគ្រប់ប្រភេទ ដូចជាតុចង្កៀង ភួយ ខ្នើយ សាឡុង ថ្នូ កម្រាល
រូបគំនូរតាំងលើជញ្ជាំងផ្ទះ (All kinds of home decorative materials, table, lamp, blanket, sofa, rugs and painting)
- ២.១.១៤. តម្លើង/ផលិតម៉ាស៊ីនផលិតកម្មផ្សេងៗ ដូចជាម៉ាស៊ីនសំងួត, ម៉ាស៊ីនចម្អិន, ម៉ាស៊ីនបំពង់,
ម៉ាស៊ីនដុតនំ, ម៉ាស៊ីនតេស្តសុវត្ថិភាពម្ហូបអាហារ,
ម៉ាស៊ីនកែច្នៃផ្លែឈើ, ម៉ាស៊ីនសម្រាប់មេរោគផ្លែឈើ និងបន្លែ, ម៉ាស៊ីនកិនពោត ។ល។
(Assembly / production of agricultural machinery such as dry machine, oven and other general-purpose machinery)
- ២.១.១៥. ផលិតខ្សែភ្លើង ខ្សែកាប ខ្សែ internet (Production of electronic, electric wire, cables and internet)

	<p>២.១.១៦. ផលិតផល ប៉ោត អាងស្តុកទឹក ផ្លិលទឹក ស៊ីទែនទឹក (Production of all kind of tanks)</p> <p>២.១.១៧. ផលិតសម្ភាររក្សាលេងគ្រប់ប្រភេទ (Production of toys)</p>
<p>២.២. កម្មន្តសាលផលិតបំណែកឬគ្រឿងបន្តុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត៖ សំដៅដល់សកម្មភាពផលិតនូវទំនិញពាក់កណ្តាលសម្រាប់ (semi-finished product) ដែលជាធាតុចូល ស្លឹក កាបូន លោហៈ (input) សម្រាប់ប្រើក្នុង ផលិតកម្មរបស់ក្រុមហ៊ុនផ្សេងទៀត។ (Manufacturing of spare parts or assembly to supply for other manufacture: Refer to activity for production of semi-finished product and input for use in the production of other company) ឧទាហរណ៍៖ សហគ្រាសកែច្នៃដំរកៅស៊ូ, ផលិតដបសម្រាប់ដាក់ទឹកសុទ្ធ។</p> <p>(Example: Electric power generation enterprise, recycle water bottle for reuse enterprise)</p>	<p>២.២. កម្មន្តសាលផលិតបំណែក ឬគ្រឿងបន្តុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត (Manufacturing of spare parts or accessories to provide for other manufacture)</p> <p>២.២.១. ផលិតសំបកផ្សេងៗ ដូចជាសំបកក្រដាស កែវ ជ័រក្រដាស កាបូន លោហៈ (Production of other packing such as paper shell, glass, plastic, carbon and metal)</p> <p>២.២.២. ផលិតផ្លាក (tags) (Production of tags)</p> <p>២.២.៣. កែច្នៃដំរកៅស៊ូ និងកែបកៅស៊ូ (Processing of tapping rubber)</p> <p>២.២.៤. ផលិតកញ្ចក់ឡាន ផលិតកង់ឡាន ទ្វារឡាន តួឡាន ពូកឡាន (មិនរាប់បញ្ចូលសកម្មភាពដេរពូកឡានឡើយ) (Production of vehicles accessories such as mirror, tire, door, seat (except car mattress))</p> <p>២.២.៥. ផលិតគ្រឿងបន្លាស់ម៉ាស៊ីនគ្រប់ប្រភេទ ដូចជា ខ្នា ច្រវាក់ ខ្សែពាន (Production of machinery accessories such as screw, chin, belt)</p> <p>២.២.៦. ផលិតគ្រឿងបន្លាស់កង់ផ្សេងៗ ដូចជា សំបកកង់ កែបកង់ ច្រវាក់កង់ កាំកង់ (Production of bicycle accessories such as tire, saddle, chain, spokes)</p> <p>២.២.៧. ផលិតគ្រឿងបន្លាស់ម៉ូតូផ្សេងៗ ដូចជាសំបកកង់ម៉ូតូ កែបម៉ូតូ ច្រវាក់ម៉ូតូ (Production of motor cycle accessories such as tire, saddle, chain)</p>
<p>២.៣. កែច្នៃកាកសំណល់៖ សំដៅដល់ការធ្វើប្រព្រឹត្តិកម្មលើកាកសំណល់ ឬ កែច្នៃកាកសំណល់ទៅជាវត្ថុធាតុដើម, ផលិតផលថ្មី ឬជាសារធាតុអ្វីមួយ ។ (Processing of materials recovery: Refer to treatment on waste or waste recycle to raw material and new products or substance)</p> <p>ឧទាហរណ៍៖ សហគ្រាសផលិតអគ្គិសនីចេញពីអង្កាម, សហគ្រាសកែច្នៃដបទឹកសុទ្ធសម្រាប់ប្រើប្រាស់ឡើងវិញ។ (Example: Electric power generation enterprise, recycle water bottle for reuse enterprise)</p>	<p>២.៣. កែច្នៃកាកសំណល់ (Processing of Materials Recovery)</p> <p>២.៣.១. ផលិតផលផលិតផលចេញពីកាកប្រេងកាត (Production of kerosene)</p> <p>២.៣.២. ធ្វើប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អុយ (Sewage treatment system)</p> <p>២.៣.៣. ធ្វើប្រព្រឹត្តិកម្មសម្អាត និងបញ្ចេញចោលកាកសំណល់ដែលមិនបង្កគ្រោះថ្នាក់ (Water treatment system and dispose of non-hazardous waste)</p> <p>២.៣.៤. កែច្នៃកាកសំណល់ ដូចជាលាមកសត្វ ផេះ ដើម្បីផលិតអគ្គិសនី (Processing of materials recovery such as manure and ash to generate electricity)</p> <p>២.៣.៥. ផលិតជីសរីរាង្គសិកម្មចេញពីកាកសំណល់ (Production of organic fertilizer from waste)</p> <p>២.៣.៦. ប្រព្រឹត្តិកម្មដបប្លាស្ទិក ដបកែវ សម្រាប់ប្រើប្រាស់ឡើងវិញ (Treatment of plastic</p>

	bottles, glass bottles for reuse) ២.៣.៧. កែច្នៃកាកសំណល់ជ័រឆ្នាស្និត, ដប, និងកែវ ទៅជាផលិតផលថ្មី (Processing of plastic waste, glass, bottle to new products)
<p>២.៤. ផលិតទំនិញសម្រាប់វិស័យទេសចរណ៍: សំដៅដល់ការផលិតទំនិញ (goods) ដែលបម្រើដល់តម្រូវការប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ដោយមិនរាប់បញ្ចូលនូវសេវាកម្មទេសចរណ៍ដូចជា ភោជនីយដ្ឋាន និងសណ្ឋាគារឡើយ ដឹកជញ្ជូន ភ្នាក់ងារទេសចរណ៍ ឡើយ។ (Manufacturing of goods serving tourism sector: Refer to production of goods for serve in tourism sector (except tourism service as restaurant, hotel, transport and travel agency))</p> <p>ឧទាហរណ៍: សហគ្រាសផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ សិប្បកម្មគ្រួសកំនូរគ្រប់ប្រភេទ។ (Example: All kind of souvenir manufacturing enterprise, painting craft)</p>	<p>២.៤. ផលិតទំនិញសម្រាប់វិស័យទេសចរណ៍ (Manufacturing of Goods Serving Tourism Sector)</p> <p>២.៤.១. ផលិតសម្លៀកបំពាក់គ្រប់ប្រភេទសម្រាប់វិស័យទេសចរណ៍ ដូចជាអាវយឺតអង្ករ, ក្រម៉ា, សំពត់ស្លូត, អាវជាមួង ។ល។ (Production of wearing apparel for tourism sector such as Angor t-shirt, scarf, silk skirt, tradition clothes)</p> <p>២.៤.២. តម្បាញស្លូត (Silk weaving)</p> <p>២.៤.៣. ផលិតសិប្បកម្មដោយដៃ ដូចជាកន្ត្រក កញ្ជ្រាងធ្វើពីឫស្សី (Production of handcraft such as basket and bamboo basket)</p> <p>២.៤.៤. ផលិតបន្ទោងសោរូបប្រាសាទ (Production of key chain)</p> <p>២.៤.៥. ផលិតខ្សែកង្កែបអង្ករ (Production of Angkor badge necklace)</p> <p>២.៤.៦. ផលិតចំលាក់រូបប្រាសាទ រូបសត្វ រូបទេសភាព (Production of temple sculpture, animal sculpture, landscape sculpture)</p> <p>២.៤.៧. សិប្បកម្មគ្រួសកំនូរវប្បធម៌ខ្មែរគ្រប់ប្រភេទដូចជារូបប្រាសាទ រូបបដិមាករ រូបទេសភាព (All kind of Khmer art and cultural painting such as temple sculpture, statue, landscape)</p> <p>២.៤.៨. ផលិតគ្រឿងអនុស្សាវរីយ៍ផ្សេងៗសម្រាប់ភ្ញៀវទេសចរណ៍ (Production of souvenirs for tourist)</p>
<p>វិស័យអាទិភាពទី ៣ ៖ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានរួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍ (Research and Development in IT or the supply of innovative IT-based services)</p>	
<p>៣. ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងការផ្គត់ផ្គង់សេវា គ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈ:</p> <p>នវានុវត្តន៍: សំដៅលើ ការបង្កើត និងផ្គត់ផ្គង់សេវាបច្ចេកវិទ្យាព័ត៌មានដែលផ្សារភ្ជាប់ទៅនឹងជំនួញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ (Research and Development in IT or the supply of innovative IT-based services: Refer to establishment and service supply for information technology link to business through electronic system)</p>	<p>៣. ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍ (Research and Development in IT or the supply of innovative IT-based services)</p> <p>៣.១. សហគ្រាស ឬក្រុមហ៊ុនដែលបង្កើតបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) (Enterprise/company establish financial technology (fintech))</p> <p>៣.២. សហគ្រាស ឬក្រុមហ៊ុនដែលបង្កើតកម្មវិធីលើទូរស័ព្ទវៃឆ្លាតផ្សេងៗ ដូចជាបង្កើត វីឌីអូហ្គេម</p>

<p>ឧទាហរណ៍៖ សហគ្រាស ឬក្រុមហ៊ុនបង្កើតកម្មវិធីវីដេអូ (App) សម្រាប់ផ្ទេរ ឬទូរទាត់សាច់ប្រាក់។</p>	<p>(video game), វីដេអូក្រុម, ប្រតិទិន, កម្មវិធីទិញលក់ទំនិញ, សម្រាប់ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-learning), ការកក់សំបុត្រធ្វើដំណើរ, ដឹកជញ្ជូនមួយអាហារ និងរបស់ប្រើប្រាស់ផ្សេងៗ (Enterprise/company establish app on smart phone, video game, dictionary, calendar, shopping program, e- learning, e-booking, delivery services ៣.៣. សហគ្រាស ឬក្រុមហ៊ុនបម្រើសេវាកម្មអភិវឌ្ឍន៍សុហ្វវែរកុំព្យូទ័រផ្សេងៗ (Software development service) ដូចជាកម្មវិធីលើគេហទំព័រ កម្មវិធីទូរស័ព្ទ កម្មវិធីកាត់តា។ល។ (Enterprise/company serving for software development website, app, photo shop) ៣.៤. សហគ្រាសរចនា និងអភិវឌ្ឍន៍គេហទំព័រគ្រប់ប្រភេទ (Web design and Web developer) ៣.៥. សហគ្រាសបង្កើតកម្មវិធីលើទូរស័ព្ទ និងកុំព្យូទ័រគ្រប់ប្រភេទ (Enterprise created all kind app on smart phone and computer)</p>
---	--

វិស័យអាទិភាពទី ៤៖ សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍន៍តំបន់នេះ (Enterprise located in SME Cluster Zones and Development of SME Cluster Zone)

<p>សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម៖ សំដៅលើសហគ្រាសដែលផលិតនិងផ្តល់សេវាកម្មផ្សេងៗដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំ សហគ្រាសធុនតូចនិងមធ្យម (SME Cluster) ដោយមានការគ្រប់គ្រងតាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន ឬឯកជនសុទ្ធសាទ។ (Enterprise located in SMEs cluster: Refer to manufacturing enterprise and provide other service have located in SMEs cluster and managed by public-private partnership or only private sector)</p> <p>ឧទាហរណ៍៖ សហគ្រាសផ្គត់ផ្គង់សំបកវេចខ្ចប់ (packaging) សម្រាប់ផ្គត់ផ្គង់ដល់សហគ្រាសកែច្នៃដំណាប់ស្វាយ។ (Example: Packing supply enterprise for supply to mango confectionary enterprise)</p>	<p>៤.១. សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (Enterprise in the SMEs Cluster)</p> <p>៤.១.១. សេវាកម្មដឹកជញ្ជូន និងទូរស្តីស្តីក (Logistics) (Logistics service) ៤.១.២. សេវាកម្មទុកត្រជាក់ (Cool storage) (Cool storage service) ៤.១.៣. សេវាប្រឹក្សាទីផ្សារក្នុង និងក្រៅប្រទេស (Local and international marketing consulting services) ៤.១.៤. សហគ្រាស ឬរោងចក្រផលិត ឬតម្កើងគ្រឿងចក្រឧស្សាហកម្មទូទៅ (Enterprise/factory/assembly general industrial machinery) ៤.១.៥. សហគ្រាស ឬរោងចក្រផលិត ឬតម្កើងឧស្សាហកម្មយានយន្តគ្រប់ប្រភេទ (Enterprise/factory/assembly motor vehicles and motorcycles) ៤.១.៦. សេវាជួលម៉ាស៊ីនផលិតកម្មគ្រប់ប្រភេទ (Rent of all kinds of production machinery service) ៤.១.៧. សហគ្រាស ឬរោងចក្រផ្គត់ផ្គង់ ឬផលិតវត្ថុធាតុដើមគ្រប់ប្រភេទ (Enterprise/factory supply/production raw materials) ៤.១.៨. សហគ្រាស ឬរោងចក្រកែច្នៃផលិតផលកសិកម្ម និងមួយអាហារគ្រប់ប្រភេទ</p>
--	--

	<p>(Enterprise or factory processing of agricultural products and food beverage)</p> <p>៤.១.៩. សេវាជួសជុលគ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើឱ្យផលិតកម្មគ្រប់ប្រភេទ (Repair machinery and equipment for all kinds of production service)</p> <p>៤.១.១០. សហគ្រាសផលិត និងបម្រើសេវាកម្មផ្ទុះបំបែក (Enterprise manufacturing and serve for packing service)</p> <p>៤.១.១១. សហគ្រាសផលិត និងផ្តល់សេវាកម្មគ្រប់ប្រភេទ (Enterprise manufacturing and provide all kind of service)</p>
<p>សហគ្រាសដែលអភិវឌ្ឍតំបន់ គឺជាសហគ្រាសដែលវិនិយោគទុន លើការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ក្នុងទំរង់ជាភាពជាដៃគូ រវាងរដ្ឋ និងឯកជន ឬឯកជនសុទ្ធសាទុក។ (Enterprise development in cluster zones: Enterprise has investment in SMEs cluster in form of public and private partnership or only private sector)</p>	<p>៤.២. សហគ្រាសដែលអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (Enterprise located in SMEs Cluster Development zones)</p> <p>៤.២.១. ក្រុមហ៊ុនផ្សេងៗដែលមានបំណងវិនិយោគ លើការបង្កើតតំបន់ប្រមូលផ្តុំនេះរួមទាំង ក្រុមហ៊ុនអចលនទ្រព្យ, រោងចក្រកែច្នៃផលិតផលផ្សេងៗ ឬក្រុមហ៊ុនសំណង់ជាដើម ។ល។ (Other companies wishing to investment in the creation of this concentration area including real estate, other factory production or construction companies)</p>
<p>វិស័យអាទិភាពទី ៥: សហគ្រាសផលិតទំនិញវេជ្ជសាស្ត្រ និងថ្នាំពេទ្យ (Manufacturing of medical equipment and medicines)</p>	
<p>៥. សហគ្រាសផលិតទំនិញវេជ្ជសាស្ត្រ និងថ្នាំពេទ្យ សំដៅលើសហគ្រាសទាំងឡាយណា ដែលផលិតឧបករណ៍ ឬគ្រឿងបរិក្ខារនិងថ្នាំពេទ្យ សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល។ (Manufacturing of medical equipment and medicines: Refer to enterprise manufacturing of production medical equipment and supplies for use in health sector)</p> <p>ឧទាហរណ៍: សហគ្រាសផលិតម៉ាស់ និងសម្លៀកបំពាក់ការពារជំងឺឆ្លង សហគ្រាសផលិតថ្នាំឈឺក្បាល។ (Example: Enterprise manufacturing of protection mass and apparel, enterprise manufacturing of medicine)</p>	<p>៥. សហគ្រាសផលិតទំនិញវេជ្ជសាស្ត្រ និងថ្នាំពេទ្យ (Manufacturing of Medical equipment and Medicines)</p> <p>៥.១. ការផលិតសម្លៀកបំពាក់ការពារជំងឺឆ្លង (PE) (Production of wearing protection apparel)</p> <p>៥.២. ការផលិតម៉ាស់ការពារជំងឺឆ្លង (Production of protection mass)</p> <p>៥.៣. ការផលិតប្រដាប់វាស់កម្ដៅ (Production of thermometer)</p> <p>៥.៤. ការផលិតម្ជុល និងស៊ីរីង (Production of needle and syringe)</p> <p>៥.៥. ការផលិតកម្រាលសម្រាប់វះកាត់ (Production of surgical floor)</p> <p>៥.៦. ការផលិតស្តុតបិទរបួស (Production of bandage)</p> <p>៥.៧. ការផលិតអាវពេទ្យសម្រាប់វះកាត់ (Production of medical shirt)</p> <p>៥.៨. ការផលិតស្រោមដៃពេទ្យ (Production of nitrile gloves)</p> <p>៥.៩. ការផលិតដែល និង អាកុលសម្រាប់មេរោគ (Production of gel and alcohol antiseptic)</p>

៥.១០. សហគ្រាសផលិតឱសថ និងសំភារពេទ្យគ្រប់ប្រភេទ (Pharmaceutical enterprise and medical equipment)

វិស័យអាទិភាពទី ៦៖ សហគ្រាសផ្តល់សេវាកម្មដែលគាំទ្រដល់សហគ្រាសក្នុងវិស័យអាទិភាព (Business supporting priority sectors)

សហគ្រាសផ្តល់សេវាកម្មដែលគាំទ្រដល់សហគ្រាសក្នុងវិស័យអាទិភាព៖

សំដៅដល់អាជីវកម្មដែលចែកចាយទំនិញ និងផ្តល់សេវាកម្មបម្រើដល់វិស័យអាទិភាពនានាកំណត់ដោយរដ្ឋាភិបាល រួមទាំងវិស័យដែលមានសក្តានុពល និងវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិកូវីដ-១៩។ (Business supporting priority sectors: Refer to business distribution of goods and provide services to priority sectors set by the government including potential sector and other sector impacted by Covid-19)

ឧទាហរណ៍៖ សេវាប្រឹក្សាអាជីវកម្ម សេវាកម្មជួលម៉ាស៊ីនផលិតកម្មផ្សេងៗ។
(Example: consulting service, machinery rental services, other production)

៦. សហគ្រាសផ្តល់សេវាកម្មដែលគាំទ្រដល់សហគ្រាសក្នុងវិស័យអាទិភាព (Business supporting priority sectors)

- ៦.១. សេវាកម្មប្រឹក្សាយោបល់អំពីទីផ្សារឌីជីថល អំពីអាជីវកម្ម អំពីផ្លូវច្បាប់ (Digital marketing consulting service, business consulting, law consulting)
- ៦.២. សេវាកម្មជួសជុល និងថែទាំកុំព្យូទ័រ (Computer repair and maintenance service)
- ៦.៣. សេវាកម្មធ្វើឱ្យស្ងួត និងឃ្នាំងស្តុក (storage facilities) (Drying oven and storage facilities service)
- ៦.៤. អាជីវកម្មលក់ទ្វារត្រជាក់ (cool storage) សម្រាប់ក្លាសេផលិតផលកសិកម្ម (Drying oven and storage facilities service)
- ៦.៥. សេវាកម្មដឹកជញ្ជូនផលិតផលកសិកម្ម និងម្ហូបអាហារដើរដោយប្រព័ន្ធត្រជាក់ (Agricultural product delivery service and food system)
- ៦.៦. សេវាកម្មធ្វើតេស្ត និងបញ្ជាក់គុណភាពដោយប្រើម៉ាស៊ីនពិនិត្យគុណភាព (Testing and confirm quality by using quality control machinery service)
- ៦.៧. សេវាកម្មជួលម៉ាស៊ីនសម្រាប់មេរោគ ម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជ (Disinfection machinery rental service, variety machinery rental service)
- ៦.៨. សេវាកម្មផ្គុំផ្ទះកញ្ចក់ ឬផ្ទះសំណង់ (Assembly of glass house and net house service)
- ៦.៩. សេវាកម្មផ្គុំប្រព័ន្ធដំណាក់ទឹក ប្លាស្ទិកសម្រាប់គ្របដំណាំ (Assembly of drip irrigation system service, plastic for seeds cover)
- ៦.១០. សេវាកម្មផ្គុំប្រព័ន្ធកង្ហារត្រជាក់សម្រាប់រោងចិញ្ចឹមសត្វ (Assembly of cooling fan for use in animal sheds)
- ៦.១១. សេវាកម្មព្រីនលើកញ្ចប់ផលិតផល (Printing and labeling service)
- ៦.១២. សេវាកម្មបង្កើតម៉ាកសញ្ញា (Branding service)
- ៦.១៣. សេវាកម្មផ្តល់បច្ចេកទេសកសិកម្ម ដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ (Professional,expeirenced and agricultural technical services)
- ៦.១៤. សេវាកម្មបូមទឹកពីទន្លេ (Puming water from the river service)

	<p>៦.១៥. សេវាកម្មបណ្តុះបណ្តាលជំនាញបច្ចេកទេស (Technical skills and training service)</p> <p>៦.១៦. អាជីវកម្មលក់ចំណីសត្វ (Business of selling pet food)</p> <p>៦.១៧. អាជីវកម្មលក់ជីគីមី និងសរីរាង្គ (Business of selling chemical fertilizers and organic fertilizers)</p> <p>៦.១៨. អាជីវកម្មលក់ពូជដំណាំគ្រប់ប្រភេទ (Business of selling all kind of seeds)</p> <p>៦.១៩. សេវាកម្មចោះខ្យល់កខ្វក់ (Dirty air filter service)</p> <p>៦.២០. សេវាកម្មជួលម៉ាស៊ីនសម្រាប់ផលិតកម្មផ្សេងៗ (Rental machinery equipment for other production service)</p> <p>៦.២១. អាជីវកម្មលក់គ្រឿងម៉ាស៊ីន ឧបករណ៍ និងបរិក្ខារផ្គត់ផ្គង់កសិកម្មផ្សេងៗ (Business of selling machinery equipment, accessories and supply for other agriculture)</p>
--	--

ផ្នែកទី២៖ បញ្ជីមុខរបរមិនអនុញ្ញាត (Negative List)

និយមន័យ (Definition)	មុខរបរ (Business)
១. វិស័យសំណង់ (Construction Sector)	
<p>វិស័យសំណង់: ជាសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធនឹងការបង្កើត កែលម្អ ជួសជុល ឬពង្រីកបន្ថែមលើអចលនវត្ថុក្នុងទម្រង់ជា ផ្ទះ អគារកែលម្អដីដែលមានលក្ខណៈជាវិស្វកម្ម និងសំណង់វិស្វកម្មផ្សេងទៀតដែលមានដូចជាផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ជាដើម។ (Construction Sector: It is an economic activity related to creation, improve, repair or expansion of real estate in the form of house, building, landscape, engineering and other engineering compensation, such as road, bridge and dams)</p> <p>ឧទាហរណ៍៖ ក្រុមហ៊ុនម៉ៅការសាងសង់ សហគ្រាសផ្តល់សេវាឈូសឆាយដី អាជីវកម្មឡានដីខ្សាច់។ (Example: Construction contractor, business of rent excavator, business of land and sand transport service)</p>	<p>១. វិស័យសំណង់ (Construction Sector)</p> <p>១.១. អាជីវកម្មម៉ៅការសាងសង់ (Business of construction contractor)</p> <p>១.២. អាជីវកម្មម៉ៅការតភ្ជាប់ប្រព័ន្ធភ្លើង (Business of electrical connection)</p> <p>១.៣. អាជីវកម្មម៉ៅការតភ្ជាប់ប្រព័ន្ធខ្យោទឹក (Business of drip irrigation system)</p> <p>១.៤. អាជីវកម្មត្រៀមចក្រឈូសឆាយដី (Business of rental excavator)</p> <p>១.៥. អាជីវកម្មផ្តល់សេវាកម្មដឹកដី ខ្សាច់ (Business of land and sand transport service)</p> <p>១.៦. អាជីវកម្មលក់ខ្សាច់ អាចីដី (Business of selling sand and land)</p> <p>១.៧. អាជីវកម្មផ្តល់សេវាបុកគ្រឹះផ្ទះ ឬអគារ (Business of provide house foundation service)</p> <p>១.៨. អាជីវកម្មផ្តល់សេវាចាក់បេតុង (Business of concrete casing)</p>
២. វិស័យអចលនទ្រព្យ (Real Estate Sector)	
<p>វិស័យអចលនទ្រព្យ: សំដៅដល់ការទិញលក់ ដី ផ្ទះ អគារ តូបឬហាងក្នុងផ្សារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដីនោះ។ (Real Estate Sector: Refers to the purchase and sale of land, houses, buildings, stalls or shop and other construction built on the land)</p> <p>ឧទាហរណ៍៖ ក្រុមហ៊ុនសាងសង់ផ្ទះសម្រាប់លក់, ក្រុមហ៊ុនសាងសង់តូបសម្រាប់ជួល/លក់។ (Example: Company built house for sale, company built shalls for rental and sale)</p>	<p>២. វិស័យអចលនទ្រព្យ (Real Estate Sector)</p> <p>២.១. អាជីវកម្មទិញលក់ជួលអចលនទ្រព្យគ្រប់ប្រភេទ (Business of buy/sale/rent all kind of real estate)</p> <p>២.២. អាជីវកម្មសាងសង់តូបជួល/លក់ ការិយាល័យធ្វើការ បុរី ខន់ដូ ពុះដីឡូត៍ (Business of built stalls for rent and sale, office of Borey and condo)</p> <p>២.៣. អាជីវកម្មធ្វើឃ្នាំងជួល ធ្វើផ្ទះជួល ធ្វើបន្ទប់ជួល ធ្វើតូបជួល (Business of built storage for rent, house for rent, room for rent, stall for rent)</p> <p>២.៤. ការទិញ/លក់អចលនទ្រព្យគ្រប់ប្រភេទ (Buying/selling all kind of real estate)</p>
៣. វិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង (Financial and Insurance Sector)	

វិស័យហិរញ្ញវត្ថុ: សំដៅដល់សកម្មភាពរបស់ក្រុមហ៊ុន និងស្ថាប័នដែលផ្តល់សេវាហិរញ្ញវត្ថុ ឬកម្ចី ផ្សេងៗដល់អតិថិជន លើកលែងតែក្រុមហ៊ុន Fintech។ **(Financial Sector:** Refer to the activities of companies and organization that provide financial services or loan to customer (except Fintech).
 ឧទាហរណ៍៖ អាជីវកម្មបញ្ចាំ អាជីវកម្មបើក Wing ឬ True Money។ **(Example:** Pawn shop, wing agency or true money)

- ៣. វិស័យហិរញ្ញវត្ថុ (Financial Sector)**
- ៣.១. ហាងបញ្ចាំ (Pawn shop)
 - ៣.២. អាជីវកម្មចងការប្រាក់ (Business of loan)
 - ៣.៣. អង្គការផ្តល់កម្ចីមីក្រូ (Microloan)
 - ៣.៤. ក្រុមហ៊ុនធានារ៉ាប់រង (Insurance company)
 - ៣.៥. អាជីវកម្មប្តូរប្រាក់ (Business of exchange rate)
 - ៣.៦. ភ្នាក់ងារផ្ទេរប្រាក់ ដូចជា Wing, E-Money, True Money (លើកលែងក្រុមហ៊ុន Fintech) (Wing agency, E-money, True money (except Fintech))

ផ្នែកទី៣៖ បញ្ជីមុខរបរទូទៅ (Normal List)

បញ្ជីនេះត្រូវបានប្រើសម្រាប់អនុវត្តលើកម្ចីទូទៅរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (This list use for general loan of SMEs Bank)

និយមន័យ (Definition)	មុខរបរ (Business)
វិស័យទី១៖ ពាណិជ្ជកម្ម (លក់ដុំ និងលក់រាយ) និងសេវាកម្ម (Business (wholesale and retail) and Service)	
<p>វិស័យពាណិជ្ជកម្ម ៖ សំដៅដល់សកម្មភាពលក់ឡើងវិញ (ទាំងលក់ដុំ និងលក់រាយ) ដោយគ្មានការបំប្លែង ផលិតផលថ្មី ឬផលិតផលប្រើប្រាស់រួច។ (Business sector: Refer to resale activity (wholesale and retail) without the convert of new products or used products)</p> <p>ឧទាហរណ៍៖ អាជីវកម្មលក់ម៉ូតូ លក់គ្រឿងបន្លាស់ឡាន លក់កង់លក់កុំព្យូទ័រ។</p>	<p>១.១. ពាណិជ្ជកម្ម (លក់ដុំ និងលក់រាយ) Business (wholesale and retail)</p> <ul style="list-style-type: none"> ១.១.១. អាជីវកម្មលក់ កុំព្យូទ័រ សម្ភារៈបន្ទាប់បន្សំកុំព្យូទ័រ និងកម្មវិធី (Business of selling computer, peripheral units and software) ១.១.២. អាជីវកម្មលក់ គ្រឿងសង្ហារឹមការិយាល័យ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ (Business of selling office furniture and household appliances) ១.១.៣. អាជីវកម្មលក់គ្រឿងអលង្ការ (Business of selling jewelry) ១.១.៤. អាជីវកម្មលក់ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់, ផលិតផលសម្រាប់ពាក់នឹងជើង, និងផលិតផល សម្រាប់ពាក់នឹងដៃ (Business of textile articles, apparel, footwear and glove) ១.១.៥. អាជីវកម្មលក់ផលិតផលឱសថ និងផលិតផលសុខាភិបាល (Business of pharmaceutical and medical goods) ១.១.៦. អាជីវកម្មលក់ផ្កា និងដើមឈើ (Business of selling flower and tree) ១.១.៧. អាជីវកម្មលក់ សម្ភារការិយាល័យ សៀវភៅ ទស្សនាវដ្តី កាសែត (Business of selling office

	<p>equipment, books, magazine and news)</p> <p>១.១.៨. អាជីវកម្មលក់សម្ភារកីឡា ល្បែងលេង និង ផលិតផលសម្រាប់ការធ្វើ ដំណើរ និងឧបករណ៍ភ្លេង (Business of selling sports goods, toys, travel products and musical instruments)</p> <p>១.១.៩. អាជីវកម្មលក់សម្ភារសំណង់ ឧបករណ៍បរិក្ខារប្រព័ន្ធទឹក និងប្រព័ន្ធកំដៅ (Business of selling construction, water system and heating system equipment and accessories)</p> <p>១.១.១០. អាជីវកម្មលក់ ស្រូវអង្ករ គ្រាប់ធញ្ញជាតិ ម្សៅមី និងស្ករ (Business of selling rice, grains, starches, sugar)</p> <p>១.១.១១. អាជីវកម្មលក់គ្រឿងផ្គត់ផ្គង់សម្រាប់វេជ្ជសាស្ត្រ និងទន្លសាស្ត្រ (Business of selling medical and dental supplies)</p> <p>១.១.១២. អាជីវកម្មលក់បន្លែ ផ្លែឈើ (Business of selling vegetables, fruits)</p> <p>១.១.១៣. អាជីវកម្មលក់កាកសំណល់ និងកំទេចកម្ចី (Business of selling materials recovery)</p> <p>១.១.១៤. អាជីវកម្មលក់ក្រណាត់សូត្រ អាវជាមួង សំពត់សូត្រ (Business of selling silk weaving, traditional clothes, silk shirt)</p> <p>១.១.១៥. អាជីវកម្មលក់រ៉ាំងនន (Business of selling curtains)</p> <p>១.១.១៦. អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ (Business of selling souvenirs)</p> <p>១.១.១៧. អាជីវកម្មលក់អីវ៉ាន់ចាប់ហួយ (Business of selling grocery)</p> <p>១.១.១៨. អាជីវកម្មលក់គ្រឿងអេឡិចត្រូនិកដូចជាម៉ាស៊ីនត្រជាក់, លក់កុំព្យូទ័រ (Business of selling electronic equipment such as air-conditioner, computer)</p> <p>១.១.១៩. អាជីវកម្មលក់គ្រឿងបន្លាស់ម៉ូតូ ឡាន កង់ (Business of selling motor vehicle spare parts, motorcycle and bicycle)</p> <p>១.១.២០. អាជីវកម្មលក់ឡាន ម៉ូតូ កង់ (Business of selling motor vehicle, motorcycle and bicycle)</p> <p>១.១.២១. អាជីវកម្មលក់គ្រឿងសំណង់ (Business of selling construction)</p> <p>១.១.២២. អាជីវកម្មស្ថានីយ៍ប្រេងឥន្ធនៈ (Business of gas station)</p> <p>១.១.២៣. អាជីវកម្ម នាំចេញ នាំចូល (Export and Import)</p>
<p>វិស័យសេវាកម្ម៖ សំដៅដល់អាជីវកម្មទាំងឡាយដែលផ្គត់ផ្គង់ ទិនិញអរូបិយ (intangible goods) ដែលរួមមានដូចជា សេវាកម្មដឹកជញ្ជូន សេវាកម្មភោជនីយដ្ឋាន ជាដើម។</p>	<p>១.២. សេវាកម្ម (Services)</p> <p>១.២.១. សេវាកម្មភ្នាក់ងារទេសចរណ៍ (Travel agency service)</p>

- ១.២.២. សេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន (Hotels, gusts houses and restaurants service)
- ១.២.៣. សេវាកម្មជួសជុល និងថែទាំបរិក្ខារម៉ាស៊ីនត្រជាក់ (Air-conditional equipment repair and maintenance service)
- ១.២.៤. សេវាកម្មជួសជុល និងថែទាំយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ (Motor vehicles and motorcycle repair and maintenance of service)
- ១.២.៥. សេវាកម្មជួសជុល និងថែទាំកុំព្យូទ័រ (Computer repair and maintenance service)
- ១.២.៦. សេវាកម្មស៊ីលីយ៉ូលដឹកស្រូវ ផលិតផលកសិកម្ម (Tractor transport rice and production of agriculture service)
- ១.២.៧. សេវាកម្មផ្តល់សេវាក្នុងប្លង់ (Design service)
- ១.២.៨. សេវាកម្មផ្តល់សេវាដេគ័រ (Decor service)
- ១.២.៩. សេវាកម្មផ្តល់សេវាចនាខាងក្នុងផ្ទះ (Interior design service)
- ១.២.១០. អាជីវកម្មហាងកាត់សក់ (Barber shop)
- ១.២.១១. សេវាកម្មធ្វើស្លាកយីហោ សេវាកម្មបោះពុម្ព (Major branding and printing services)
- ១.២.១២. សេវាកម្មសំអាត និង ថែទាំ (Cleaning and maintenance service)
- ១.២.១៣. សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញ (Transport service)
- ១.២.១៤. ក្រុមហ៊ុនសន្តិសុខ (Security company)
- ១.២.១៥. មន្ទីរព្យាបាលជំងឺ (Clinic)
- ១.២.១៦. ក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្ម (Advertising service)